

ប្រធានបទ៖ សារប្រយោជន៍នៃសាយបើស្បែកក្នុងដំណើរការ អភិវឌ្ឍនៅកម្ពុជា

រ៉ាវី សុភារត្ន *

ជ័យលាភីលេខ ២ ក្នុងការប្រកួតសំណេរឆ្នាំ ២០១៧

កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍមួយនៅអាស៊ី ដែលកំពុងតែមានសន្ទុះសេដ្ឋកិច្ច និងបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦។ ការអភិវឌ្ឍនេះកើតចេញពីកត្តាជម្រុញជាច្រើន ក្នុងនោះរួមមានការជួយជម្រុញដោយប្រយោលពីវត្តមានរបស់សាយបើស្បែកផងដែរ។ សាយបើស្បែកសំដៅដល់ការប្រើប្រាស់ពិភពនិមិត្ត ដែលបង្កើតឡើងដោយប្រព័ន្ធកុំព្យូទ័រ បច្ចេកវិទ្យាដើម្បីបង្កើតបណ្តាញ ទូទាំងពិភពលោក ដើម្បីសម្រួលដល់ការទំនាក់ទំនង។ តាមរយៈការសម្របសម្រួលរបស់សាយបើស្បែកនេះ វាក៏បានសម្រួលដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា។ សារសំខាន់ៗចម្បងដែលសាយបើស្បែក បានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍនៅកម្ពុជានោះគឺ បង្កើតច្រកនៃឱកាស, វេទិកាសម្រាប់ធ្វើការវិនិយោគ និងសម្រួលដល់ការសិក្សាស្រាវជ្រាវ។

សារសំខាន់ៗទី១គឺ សាយបើស្បែកបង្កើតច្រកនៃឱកាសសម្រាប់ការអភិវឌ្ឍ។ យើងសង្កេតឃើញថា បច្ចុប្បន្នមានការផ្សព្វផ្សាយព័ត៌មានជាច្រើន នៅក្នុងសាយបើស្បែក និងតាមរយៈបណ្តាញសង្គមនានាជាច្រើន។ យោងតាមគេហទំព័រ “តើនរណាជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា?” ដែលជាគម្រោងរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន និងអង្គការCCIM បានសម្គាល់ថា “៣៩%

នៃប្រជាជនកម្ពុជា បានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយអនឡាញដែលធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិត ក្លាយជាវិស័យដែលមានប្រជាប្រិយភាពបំផុតលំដាប់ទី២ នៅក្នុងប្រទេស។¹ គេហទំព័រដែលនេះបានបង្ហាញផងដែរថា ប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតដើម្បីទទួលបានព័ត៌មាន។ ជាក់ស្តែងព័ត៌មានទាំងនោះរួមមាន ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានអន្តរជាតិ និងព័ត៌មានអាហារូបករណ៍ ឬការប្រកួតប្រជែងថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ជាដើម។ លំហូរនៃព័ត៌មានទាំងនេះ គឺជាច្រកនៃឱកាស សម្រាប់ប្រជាជនកម្ពុជា។ ឧទាហរណ៍ អ្នកជំនួញវ័យក្មេងអាចបង្កើតជំនួញថ្មី និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈប្រព័ន្ធអនឡាញ។ លើសពីនេះទៅទៀត យើងឃើញថា មុនពេលដែលសាយបើស្បែក ឬអ៊ីនធឺណិតមានប្រជាប្រិយភាពនៅកម្ពុជា ការផ្សព្វផ្សាយព័ត៌មាននានា ជាពិសេសព័ត៌មានអាហារូបករណ៍ ឬការប្រកួតប្រជែងអន្តរជាតិនៅមានកម្រិត ពោលគឺមានតែការបិទផ្សាយនៅនាយកដ្ឋានអាហារូបករណ៍នៅជិតប៉ុស្តិ៍អប្សរា ឬតាមសាកលវិទ្យាល័យមួយចំនួនប៉ុណ្ណោះ ដែលជាហេតុបង្កាក់ឱកាសអភិវឌ្ឍខ្លួនរបស់យុវជន សិស្ស និងនិស្សិត។ ដោយសារសាយបើស្បែកនេះ ទើបសិស្សនិស្សិតអាចស្វែងរកឱកាស ដើម្បីទៅសិក្សានៅប្រទេសអភិវឌ្ឍនានាបានងាយស្រួល និងប្រសើរជាងមុន ព្រោះ

¹ http://mom-kh.com/kh/online_media

*រ៉ាវី សុភារត្ន គឺជានិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។












ការដាក់អាហារូបករណ៍ ឬការប្រកួតប្រជែងនានាភាគច្រើន អាច ប្រព្រឹត្តទៅបាន តាមការដាក់ពាក្យស្នើសុំតាមអនុញ្ញាត។ កត្តា ដែលបានរៀបរាប់ខាងលើនេះ បានជម្រុញឱ្យមាន ការអភិវឌ្ឍ ធនធានមនុស្សមួយផ្នែកដល់ប្រជាជនកម្ពុជា។

សារសំខាន់ទី២គឺ សាយបើស្បែសបង្កើតជាវេទិការសម្រាប់ធ្វើការ វិះគន់ជូនដល់សាធារណជនទូទៅ។ ដោយសារការផ្សព្វផ្សាយ បញ្ចេញមតិ ក្នុងបណ្តាញសង្គមមានភាពឆាប់រហ័ស ហើយទូលំ ទូលាយ យើងឃើញថាមានការវិះគន់មួយចំនួនដល់កិច្ចការរបស់ រដ្ឋាភិបាលដើម្បីស្ថាបនា និងទាមទារការបកស្រាយផ្សេងៗ។ ជាក់ ស្តែង ការវិះគន់លើការសាងសង់ផ្លូវថ្មីជើងអាកាសឆ្លងកាត់ផ្លូវនៅ ជិតសាលារៀន និងវិទ្យាល័យជំពូន្ត ការវិះគន់ ទៅលើច្បាប់ ចរាចរណ៍ផ្លូវគោក និងការវិះគន់ពីការស្ថាបនាក្លោងទ្វារតុបតែងនៅ ក្នុងទីក្រុងថាដូចជាមិនមានការច្នៃប្រឌិតជាដើម។ តាមរយៈប្រព័ន្ធ សាយបើស្បែសនេះហើយ សាធារណជនអាចដើរតួជា អ្នកឃ្នាំ មើល និងធ្វើការវិះគន់ដល់ភាពអវិជ្ជមានក្នុងសង្គម ដើម្បីឱ្យការ អភិវឌ្ឍមានភាពប្រសើរឡើង ជាពិសេសជួយឱ្យរដ្ឋាភិបាលក៏ ដូចជាអ្នកបង្កើតច្បាប់នានាបានលឿន និងមើលឃើញ ពីតម្រូវការ មូលដ្ឋានរបស់ប្រជាជន។ ក្រៅពីនេះ សាយបើស្បែសអាចធ្វើឱ្យ សាធារណជនមើលឃើញពិភពលោកខាងក្រៅ (ប្រទេសអភិវឌ្ឍ នានាក្រៅពីកម្ពុជា) ដើម្បីបង្កើតជំនិតរបៀបរៀបរយថា កម្ពុជា

បានអភិវឌ្ឍន៍ខ្លួន ឬបានដើរដល់ចំណុចណាមួយហើយ នៅក្នុង តំបន់ និងពិភពលោក។

សារសំខាន់ចុងក្រោយគឺជាប្រភពនៃការសិក្សាស្រាវជ្រាវ។ យើង សង្កេតឃើញថា កម្ពុជានៅខ្វះខាតឯកសារស្រាវជ្រាវ ឬបណ្ណាល័យ ដែលជាប្រភពឯកសារដ៏សំខាន់ ដើម្បីធ្វើការស្រាវជ្រាវនានា នៅ ឡើយ។ ជាសក្ខីភាព នៅទីក្រុងភ្នំពេញមានបណ្ណាល័យសាធារណៈ មិនច្រើនប៉ុន្មានទេ។ ការស្វែងរកឯកសារបោះពុម្ព ពេលខ្លះផ្តល់ ផលវិបាកដល់ការស្រាវជ្រាវរបស់សាធារណជន ជាពិសេសសិស្ស និងនិស្សិត។ ដូច្នេះ សាយបើស្បែសបានដើរតួជាបណ្ណាល័យគ្មាន រូបមួយ ដែលជួយសម្រួលដល់ស្វែងរកឯកសារចាំបាច់នានា ក្នុង ការបំពេញការងារ និងការសិក្សារបស់និស្សិតបានប្រសើរជាងមុន។ សរុបមក ការបង្កើតច្រកនៃឱកាស, បង្កើតជាវេទិការវិះគន់ដើម្បី ស្ថាបនា និងជាកន្លែងសម្រួលដល់ការស្រាវជ្រាវនេះហើយ ដែល ជាសារសំខាន់គោលរបស់សាយបើស្បែស ក្នុងការចូលរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជាទៅកាន់កម្រិតមួយ។ កត្តាទាំង៣ដែលបាន រៀបរាប់ខាងលើនេះ បានជួយជម្រុញឱ្យមាន ការអភិវឌ្ឍលើ សមត្ថភាព ធនធានមនុស្ស បង្កើតជាកញ្ចក់ឆ្លុះសង្គមតាមរយៈការ បើកចំហទទួលការវិះគន់ស្ថាបនា ការបង្ហាញកិច្ចការងាររបស់រាជ រដ្ឋាភិបាល និងជាបណ្ណាល័យដើម្បីជម្រុញឱ្យមានការកែប្រែភាព អវិជ្ជមាន មកជាលទ្ធផលវិជ្ជមានដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ។

 Cambodia Development Center
 Cambodia Development Center (@cdcenter_kh)
 Cambodia Development Center (@cd.centerkh)
 Cambodia Development Center
 Cambodia Development Center
 Building E, University of Puthisastra, #55, Street 180-184, Sangkat Boeung Raing, Khan Daun Penh
 info@cd-center.com |  (+855) 16 616 951


 មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
 Cambodia Development Center